



វេទិកាផ្សព្វផ្សាយព័ត៌មានឆ្នាំ ២០១៣

16 DAYS OF ACTIVISM AGAINST GENDER-BASED VIOLENCE
16 DÍAS DE ACTIVISMO CONTRA LA VIOLENCIA DE GÉNERO
16 JOURS D'ACTIVISME CONTRE LA VIOLENCIE DE GENRE
25 NOV - 10 DEC <http://16dayscwgj.rutgers.edu>



ពីសន្តិភាពនៅក្នុងផ្ទះទៅកាន់សន្តិភាពនៅក្នុងពិភពលោក សូមធ្វើការតវ៉ាប្រឆាំងយោធានិយម និងដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី

១៦ថ្ងៃនៃសកម្មភាពនិយមលើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រីនឹងបន្តអត្ថន័យនៃ “ពីសន្តិភាពនៅក្នុង ផ្ទះទៅកាន់សន្តិភាព នៅក្នុងពិភពលោក: សូមធ្វើការតវ៉ាប្រឆាំងយោធានិយម និងដើម្បីបញ្ចប់ អំពើហិង្សាលើស្ត្រី” នៅក្នុងឆ្នាំ២០១៣ ។ បន្ទាប់ពីបាន ប្រកាសរក គំនិត មតិស្ថាបនា ដែលត្រូវបានទទួល ពីសកម្មជនដែលបានចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ និងអង្គការដែលបានធ្វើការលើបញ្ហាសិទ្ធិមនុស្ស អំពើហិង្សាលើស្ត្រី និង បញ្ហាយុត្តិធម៌ទូទាំងសកល ។

នៅក្នុងឆ្នាំ២០១៣ យុទ្ធនាការ១៦ថ្ងៃ ធ្វើការអប់រំសំរាប់ការយល់ដឹង និង សកម្មភាពលើ ពហុចំណុចនៃអំពើហិង្សាលើស្ត្រី និងយោធានិយម នៅពេលដែលមានការបង្ហាញពីទំនាក់ទំនងរវាង ការពុះពារសំរាប់សេដ្ឋកិច្ច និង សិទ្ធិសង្គម និងការបញ្ចប់ អំពើហិង្សាលើស្ត្រី ។ វេទិកាបានផ្ដោតទៅលើយោធានិយម ដែលជាការចាប់ផ្ដើម និងធ្វើអោយមានធម្មនិយាកម្មនៃវប្បធម៌ខ្លាច ដែលត្រូវបានគាំទ្រដោយការប្រើប្រាស់ ឬ ការគំរាមកំហែងនៃអំពើហិង្សាការគាប់សង្កត់ ក៏ដូចជា ការធ្វើអន្តរាគមន៍យោធាដែលសំរាប់ឆ្លើយតបទៅនឹងជម្លោះនយោបាយ និងសង្គម ឬដើម្បីជំរុញអោយ មានផលប្រយោជន៍សេដ្ឋកិច្ច និង នយោបាយ ។

យោធានិយម គឺជាប្រព័ន្ធមួយនៃហិង្សាជាវចនាសម្ព័ន្ធ ដែលរំលោភលើសិទ្ធិមនុស្ស និង សេចក្ដីថ្លៃថ្នូរមនុស្ស សុខសុវត្ថិភាព និង សន្តិសុខនៃ ស្ត្រី បុរស និង កុមារ នៅស្ទើរតែគ្រប់ប្រទេស និង តំបន់នៅ ក្នុងពិភពលោក ។ ផលប៉ះពាល់នៃយោធានិយមអាចត្រូវបានមើលឃើញតាមរយៈថវិកាជាតិ ដែល ត្រូវបានបែងចែកសំរាប់សេវាសុខភាពការអប់រំ និង ទីសាធារណៈ និង ថវិកាយោធា ដែលស្ថិត នៅក្នុងប្រព័ន្ធធម្មនុញ្ញ និង គោលនយោបាយដែលបានរុញច្រានស្ត្រី និង អ្នកមានសំលេងភាពតិច មានក្នុងគោលនយោបាយ និង សកម្មភាពរើសអើង ដែលជំរុញ ឬបង្ខំ ដោយអាជ្ញាធរជាតិ និង ជាការ ឆ្លើយតបយោធា ទៅនឹងការទូតនៃបញ្ហានយោបាយ និង សង្គម ។ យុទ្ធនាការផ្ដោតទៅលើ សិទ្ធិនារី គឺជាសិទ្ធិមនុស្ស និង បញ្ជាក់ពីតួនាទីនៃប្រព័ន្ធដែលយកបុរសជាធំ ដែលធ្វើអោយមានការប៉ះពាល់ដល់ទំនៀមទំលាប់ និង នយោបាយស្របច្បាប់ ដែលនឹងធ្វើអោយមានភាពធម្មតាលើអំពើហិង្សាប្រឆាំងស្ត្រីនិង ប្រឆាំងស្ត្រីចំពោះសិទ្ធិសេរីភាពនៃសេចក្ដីថ្លៃថ្នូរ ។

សកម្មភាពដែលផ្ដោតលើ

យុទ្ធនាការ១៦ថ្ងៃនឹងផ្ដោតទៅលើចំណុចជាអាទិភាពបី នៅពេលដែលកំពុងគូសបញ្ជាក់ពីចំណុចប្រសព្វនៃសេដ្ឋកិច្ច និង សិទ្ធិសង្គម ជាមួយយោធានិយម និង អំពើហិង្សាលើស្ត្រី

១. អំពើហិង្សាបានជ្រាតចូលដោយគូអង្គការរដ្ឋាភិបាល: គូអង្គការរដ្ឋាភិបាលប្រើប្រាស់ការគំរាមកំហែង និង សកម្មភាពនៃ អំពើហិង្សា ដើម្បីធានា ឬសំរេចបានសិទ្ធិអំណាច ។ ពួកគេទាមទារនូវតំរូវការដើម្បីការពារសន្តិសុខប្រទេស ដោយជំរុញអោយ មានអំពើហិង្សា ក្នុងការគំរាមកំហែងគិតទុកជាមុន និង ពួកគេបំពានអ្នកការពារសិទ្ធិសេរីភាពស្ត្រីទាំងផ្លូវភេទ និង ផ្លូវកាយ (WHRDs), អ្នកតវ៉ា អ្នកប្រឆាំង សំរាប់សិទ្ធិសេរីភាពនយោបាយ សេដ្ឋកិច្ច សង្គម និង ផ្លូវភេទ ។ ថ្វីបើសហគមន៍ និង សុភាពារបុរស បំពានលើស្ត្រីដោយបានធ្វើសកម្មភាពលើអំពើហិង្សាស្ត្រី ។ នៅកន្លែងខ្លះ ស្ត្រីត្រូវបានធ្វើទារុណកម្ម សំរាប់ អំពើហិង្សាផ្លូវភេទ ភាពទូទៅនៃការលើកលែងទោសរបស់ រដ្ឋាភិបាលសំរាប់ បទល្មើសប្រឆាំងមនុស្ស នៃប្រទេស ផ្សេងៗទៀត មនុស្សក្រៅសង្គម គឺឧបសគ្គយ៉ាងធំក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី និង យោធានិយម និង ទទួល ជោគជ័យក្នុងការទទួលស្គាល់សិទ្ធិស្ត្រី

រដ្ឋាភិបាលត្រូវបានធ្វើការងារដោយព្យាយាម ដើម្បីគោរព ការពារ និង ជំរុញសិទ្ធិមនុស្ស ប៉ុន្តែស្ត្រី និងក្មេងស្រីនៅទូទាំង ពិភពលោកនៅតែត្រូវបានបន្តប្រយុទ្ធប្រឆាំងសិទ្ធិចូលរួមបង្កើនសេដ្ឋកិច្ច និង សិទ្ធិសង្គម (សិទ្ធិក្នុងការធ្វើការងារ សិក្សាអប់រំ ចំណីអាហារ និង ទឹក ជាឧទាហរណ៍) នៅពេលដែល (WHRDs)

ដែលជាអ្នកធ្វើការជំរុញរាល់សិទ្ធិមនុស្សដែលត្រូវបានរំលោភបំពាន កេងប្រវ័ញ្ច ឬ ត្រូវបានសំលាប់ដោយការទណ្ឌកម្មរបស់អាជ្ញាធររដ្ឋាភិបាល ។ ក្នុងរូបភាពជាអ្នករំលោភបំពានផ្លូវភេទ និង ផ្គត់ផ្គង់ និង ទំនៀមទំលាប់យេនឌ័រ មូលដ្ឋានគ្រួសារបានកំណត់ពួកគេនៅក្នុងសហគមន៍ ក៏ដូចជាក្នុងប្រទេស ។ **WHRDs នៅតែបន្តទិសដៅអំពើហិង្សា និងគំរាមសង្កត់របស់រដ្ឋាភិបាល ។**

នៅក្នុងប្រទេសអេស៊ីប នៅក្នុងកំឡុងពេលថ្មីៗក្នុងការតវ៉ា WHRDs អត់ទ្រាំចំពោះការកេងប្រវ័ញ្ច ក៏ដូចជា ការរំលោភបំពានទាំងផ្លូវកាយ និង ផ្លូវភេទ ដោយសារកំដាប់ដៃអ្នកប្រឆាំងតវ៉ាបុរស ទាហាន និង ថ្វីបើស ដែលត្រូវបានជំរុញអោយធ្វើតេស្តដើម្បីស្វែងរកភាពបរិសុទ្ធ ពេលដែលនៅក្នុងការឃុំឃាំង ។ នៅក្នុងប្រទេសហុងគ្លេរីស អ្នកស្រលាញ់ភេទដូចគ្នា WHRDs ជួបប្រទះចំពោះការរើសអើងផ្នែកសេដ្ឋកិច្ច នយោបាយ និង សង្គម និង ត្រូវបានវិនិច្ឆ័យដោយការសំលាប់ ឬ លើកលែងទោសដោយ អាជ្ញាធររបស់រដ្ឋាភិបាល ។ នៅក្នុងប្រទេសអ៊ីរ៉ាក់ WHRDs ជាទំលាប់គឺត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាល ដែលតែងតែទាមទារអោយស្ត្រី គឺជាបញ្ហាគំរាមកំហែងដល់សណ្តាប់ធ្នាប់លីសធម៌ ឬ ធ្វើជាធាតុផ្សំបន្ថែមសំរាប់បូរណៈភាពរបស់រដ្ឋាភិបាល។

WHRDs ជាពិសេសស្ត្រីអន្តោគ្រាមកំពុងតែប្រយុទ្ធប្រឆាំង និង កំពុងទទួលមរណៈ ដើម្បីការពារ ព្រៃឈើ ទឹក និង ដី ដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចសហគមន៍ និង សុកុមាលភាពសង្គម^១ ។

ពួកគេកំពុងប្រយុទ្ធប្រឆាំងដើម្បីការពារទឹកដីដែលបានបន្ទុកពីជូនតា ពីក្រុមចោរ ឬ ការប្រើប្រាស់

បំផ្លិចបំផ្លាញដោយរដ្ឋាភិបាល និង វិស័យអែកជន^២ និង ការរំលោភបំពានសិទ្ធិមនុស្ស ទៅលើវិស័យឧស្សាហកម្ម^៣ ខ្យល់ វ៉ែ ទឹក ព្រៃឈើ និង រោងចក្រពលកម្ម ។

២ អំពើហិង្សាក្នុងគ្រួសារ និង តួនាទីនៃដៃជំនួញ: អំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតឡើង គ្រប់តំបន់នៅក្នុងពិភពលោក ជាមួយនឹងនីតិភាពនៃបទពិសោធន៍ស្ត្រីនៅក្នុងអំពើហិង្សាដែលបានប្រព្រឹត្តិឡើងដោយដៃគូស្និទ្ធស្នាល នៅចំណុចខ្លះក្នុងជីវិតរបស់ពួកគេ ។ ស្ថិតិបានបង្ហាញថា **ការមានកាំភ្លើង នៅក្នុងផ្ទះបង្កើនអោយមានភាពប្រថុយប្រថាននៃនរណាម្នាក់ត្រូវបានសំលាប់ ដែលគិតជាភាគរយ៤១%** នៅពេលដែលមានស្ត្រីស្ថិតនៅក្នុងបរិបទ អំពើហិង្សាក្នុងគ្រួសារ ភាពប្រថុយប្រថាននេះ ត្រូវបានកើន ឡើងគិតជាភាគរយចំនួន **២៧២%** ។ ភាពរីកដុះដាលនៃដៃជំនួញ ដែលក្នុងមានប្រដាប់ដោយ កាំភ្លើង និង កាំបិត បង្កើនអោយមានភាពគំរាមកំហែងនៃ ការរូស ឬស្លាប់ សំរាប់ស្ត្រី និងកុមារ និង ធ្វើអោយមានស្ថេរភាពភាពជាបុរសជាមួយនឹងការប្រព្រឹត្តិអំពើហិង្សា ។ ប្រទេសជាច្រើនបានតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ និង មានការកែទម្រង់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែការអនុវត្តនៃការការពារ និងសេវាកម្មសំរាប់អ្នករងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និង ការកែទម្រង់ប្រឆាំងនឹងភាពរីករាលដាល នៃដៃជំនួញមិនត្រូវបានធ្វើឡើងពេញលេញនៅឡើងទេ ។ **ការពឹងផ្អែក និងការកេងប្រវ័ញ្ចសេដ្ឋកិច្ច គឺជាកត្តា រួមចំណែកក្នុងការរក្សាអោយមានអំពើហិង្សាក្នុងគ្រួសារ** ។ ភាគពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាការបង្គាប់ការ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី នៅក្នុងនាករជីវិតរបស់ពួកគេ និង រីករាយជាមួយនឹងសិទ្ធិមនុស្ស ។

៣ អំពើហិង្សាផ្លូវភេទ កំឡុងពេល និងបន្ទាប់ពីជម្លោះ : ជម្លោះហិង្សាកើតឡើងដែលបង្កអោយមានភាពងាយរងគ្រោះដល់ ស្ត្រី និង ក្មេងស្រី ដែលត្រូវបានរំលោភបំពាន ទេសករផ្លូវភេទ កាយរិកលកម្ម ការបង្ខិតបង្ខំមិនអោយមានកូន និង ការរៀប អាពាហ៍ពិពាហ៍ដោយបង្ខំ ដែលកើតឡើងចំពោះពួកគេ គឺមានកំរិតខ្ពស់ជាងនៅក្នុងកំឡុងពេលទំនាក់ទំនងដោយសន្តិភាព^១ ។ ភាពងាយរងគ្រោះកើតឡើងជា ពិសេសចំពោះស្ត្រី និង ក្មេងស្រី ដែលជាអ្នកដងទឹក និង ប្រមូលអុស ដែលរស់នៅក្នុងតំបន់ភាសខ្លួស ឬ ជំរកបណ្តោះអាសន្ន ឬ ក្នុងតំបន់មានជម្លោះរវាងជីវពល ឬ យោធនារដ្ឋាភិបាល ។ អំពើហិង្សាផ្លូវភេទ មានក្នុងទម្រង់ផ្សេងៗគ្នា ត្រូវបានប្រើប្រាស់ជាអាវុធដើម្បីបំពាក់បំប៉ន និង ធានានូវអំណាចក្នុងសហគមន៍ ដោយកងកំលាំង ជីវពល និង អាជ្ញាធររដ្ឋាភិបាល ។ លើសពីនេះទៅទៀត ទាហាន ជាមួយនឹងអ្នកសំរបសំរួលសន្តិសុខ មានទោសក្នុង ការកេងប្រវ័ញ្ច ឬ រំលោភបំពានស្ត្រី និងក្មេងស្រី នៅក្នុងជំរុំជនភៀសខ្លួន^២ ។ ស្ត្រីក្នុងស្រុកដែលធ្វើការ ឬ រស់នៅជិត តំបន់យោធា ជួបបទពិសោធន៍បញ្ហាហិង្សាផ្លូវភេទ ដោយសារដៃទាហានបរទេស ដែលបានបោះទីតាំងនៅតំបន់នោះ^៣ ។

ស្ត្រីជាច្រើនបន្តរក្នុងការមានអារម្មណ៍ប៉ះពាល់ដោយសារការរំលោភបំពានរបស់ពួកគេ ជាលក្ខណៈផ្លូវចិត្ត ផ្លូវកាយ និង សង្គម បន្ទាប់ពីបញ្ចប់ជម្លោះហិង្សា ។ វប្បធម៌ និង ប្រពៃណីជាច្រើន នៅតែបន្ត និង ដាក់ទោសកំហុសស្ត្រី ដែលធ្លាប់ត្រូវបានរំលោភបំពានផ្លូវភេទ ។ ជំនួសអោយការគាំទ្រ ពួកគេតែងតែត្រូវបាននារទេសដោយសារគ្រួសារ និង សហគមន៍របស់ពួកគេ បន្ទាប់ពីជួបនឹងការរំលោភផ្លូវភេទ ។ នៅកន្លែងដែលមានការប្រកួតប្រជែងអំណាច

រចនាសម្ព័ន្ធអំណាច ស្ត្រី និងក្មេងស្រីគឺមានភាពងាយរងគ្រោះក្នុងការជួយដូរ ឬ ធ្វើត្រូវបាន ធ្វើជំនួញដើម្បីដោះស្រាយជម្លោះ ដើម្បីដោះស្រាយបំណុល ឬ ដើម្បីបង្កើនទំនាក់ទំនងសង្គម នយោបាយ និង ពាណិជ្ជកម្ម^៤ ។

យុទ្ធនាការជាមួយពួកយើង

យុទ្ធនាការ១៦ថ្ងៃជំរុញអោយមានអ្នកចូលរួម ដើម្បីផ្ដោតទៅលើតំបន់ដែលមានការទាក់ទងនឹងបរិបទជាក់លាក់ របស់ពួកគេ ។ អ្នកចូលរួមប្រហែលពិចារណាពីរបៀបដែលពួកគេអាចចូលរួមចំណែកជាមួយរដ្ឋាភិបាល និង សហគមន៍របស់ពួកគេ ដើម្បីធ្វើការតវ៉ា និង ផ្លាស់ប្តូរក្នុងន័យវិជ្ជមាន ដែលបានបង្រៀបហិរញ្ញវត្ថុលើស្ត្រីជាធំ ។

សម្ភារៈសំរាប់សកម្មភាពគន្លឹះឆ្នាំ២០១៣

មជ្ឈមណ្ឌលភាពជាអ្នកដឹកនាំស្ត្រីជាសកល កំពុងរៀបចំបង្កើតសម្ភារៈសំរាប់សកម្មភាពគន្លឹះឆ្នាំ២០១៣ ដែលរួមមាន ធនធានដើម្បីជួយគាំទ្រសកម្មភាពកំឡុងពេលយុទ្ធនាការ ១៦ថ្ងៃ ។ មជ្ឈមណ្ឌលភាពជាអ្នកដឹកនាំស្ត្រីជាសកល នឹងបង្កើតអោយមានភាសាជាច្រើននៅក្នុងខែសីហា ។ អ្នកចូលរួមទាំងអស់អាចចូលទៅមើលក្នុងគេហទំព័រ (<http://16days.cwgl.rutgers.edu>) ដើម្បីទាញយកសម្ភារៈសំរាប់សកម្មភាពគន្លឹះ ឬ ដើម្បីស្នើសុំអែកសារ ។

ទំនាក់ទំនង និង សិក្សាបន្ថែម

- គេហទំព័ររបស់យុទ្ធនាការ ១៦ថ្ងៃជាលក្ខណៈផ្លូវការ <http://16dayscwgl.rutgers.edu>
- ផ្ទេរ និង ស្វែងរកព្រឹត្តិការណ៍ នៅក្នុងប្រតិទិនពីយុទ្ធនាការតាមរយៈអ៊ីនធឺណែត <http://16dayscwgl.rutgers.edu/campaign-calendar>
- ចូលរួម ការពិភាក្សា ១៦ថ្ងៃ https://email.rutgers.edu/mailman/listinfo/16days_discussion
- ហ្វេសប៊ុក <http://www.facebook.com/16DaysCampaign>
- ហ្វ្លីក្រ <http://www.flickr.com/photos/16dayscampaign>
- ធ្វើនធី [@16DaysCampaign](https://twitter.com/16DaysCampaign)
- យុទ្ធនាការ ១៦ថ្ងៃ
- យូធូប <http://www.youtube.com/user/CWGLRutgers>
- ផ្ញើរទូរសារមកយើងបានគ្រប់ពេលវេលា 16days@cwgl.rutgers.edu

អំពីយុទ្ធនាការ ១៦ថ្ងៃ

សំរាប់ ២២ឆ្នាំកន្លងផុតទៅ ១៦ថ្ងៃនៃសកម្មជននៅក្នុងយុទ្ធនាការហិង្សាផ្ដោតលើស្ត្រីជាធំ ត្រូវបានធ្វើឡើងដើម្បីធ្វើការតស៊ូមតិ និង សំរេបសំរួលការងារក្នុងបញ្ចប់អំពើហិង្សាលើស្ត្រី នៅក្នុងកំរិតតំបន់ ក៏ដូចជាកំរិតអន្តរជាតិ ។ ថ្ងៃ ២៥ ខែ វិច្ឆិកា (ថ្ងៃប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី) និង ថ្ងៃទី ១០ ខែ ធ្នូ (ថ្ងៃសិទ្ធិមនុស្សអន្តរជាតិ) ត្រូវបានជ្រើសរើសឡើងដើម្បីសង្កត់ធ្ងន់ពីទំនាក់ទំនងរវាង ការបញ្ចប់អំពើហិង្សាលើស្ត្រី និង តំលៃសិទ្ធិមនុស្ស និង បង្ហាញថាអំពើហិង្សាលើស្ត្រីគឺជាការរំលោភបំពានសិទ្ធិមនុស្សជាលក្ខណៈអន្តរជាតិ ។ យុទ្ធនាការ ១៦ថ្ងៃគឺត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រត្រៀមទុកជាមុន ក្នុងការលុបបំបាត់គ្រប់ទំរង់ទាំងអស់នៃអំពើហិង្សាលើស្ត្រី ដោយលក្ខណៈបុគ្គល និង ក្រុមទូទាំងពិភពលោក ។ មជ្ឈមណ្ឌលភាពជាអ្នកដឹកនាំស្ត្រីជាសកល គឺជាអ្នកសំរេបសំរួលជាសកលក្នុងការសកម្មភាពរបស់យុទ្ធនាការនេះ ។

Translated by Samedy Thann

1. Center for Women's Global Leadership. "Intersections of Violence Against Women and Militarism Meeting Report". 2011. <http://www.cwgl.rutgers.edu/resources/publications/gender-based-violence/388-intersections-of-violence-against-women-and-militarism-meeting-report-2011>. [accessed 7 May 2013]
2. Caprioli, M. "Primed for Violence: The Role of Gender Inequality in Predicting Internal Conflict". *International Studies Quarterly* (2005) 49, 161-178. <http://onlinelibrary.wiley.com/doi/10.1111/j.0020-8833.2005.00340.x/pdf> [accessed 7 May 2013]
3. International Federation for Human Rights. "Iran: Ongoing Judicial Harassment Against Women Human Rights Defenders". 21 April 2009. *RefWorld*. <http://www.refworld.org/docid/4a2cd0cd23.html> [accessed 9 May 2013]; Mackey, Robert. "One Year Later, Egyptian Women Subjected to 'Virginity Tests' Await Justice". 9 March 2012. *The New York Times*. <http://thelede.blogs.nytimes.com/2012/03/09/one-year-later-egyptian-women-subjected-to-virginity-tests-await-justice/> [accessed 8 March 2013]; REDLACTRANS & the International HIV/AIDS Alliance. "The night is another country: Violence and impunity against transgender women human rights defenders in Latin America." 12 December 2012. http://issuu.com/aids_alliance/docs/thenightisanothercountry#download [accessed 9 May 2013]
4. Wilkson, Tracey. "Environmental activist and her son slain in Mexico". 29 November 2012. *The Los Angeles Times*. <http://articles.latimes.com/2012/nov/29/world/la-fg-wn-activist-murdered-mexico-20121129> [accessed 9 May 2013]
5. Pasimio, Judy A. "Philippines: An Encounter - The Killing Of Three B'laan Tribal People". 23 October 2012. http://indigenouspeoplesissues.com/index.php?option=com_content&view=article&id=16567:philippines-an-encounter-the-killing-of-three-b-laan-tribal-people&catid=32:southeast-asia-indigenous-peoples&Itemid=65 [accessed 7 May 2013]
6. Smith, Jennifer E. "Indigenous Communities in Mexico Fight Corporate Wind". 1 November 2012. <http://upsidedownworld.org/main/mexico-archives-79/3952-indigenous-communities-in-mexico-fight-corporate-wind-farms> [accessed 9 May 2013]; Asia Pacific Forum on Women, Law and Development (APWLD). "Mining and Women in Asia: Experiences of women protecting their communities and human rights against corporate mining". http://www.apwld.org/pdf/Mining%20with%20cover_opt.pdf. [accessed 7 May 2013]; Jarroud, Mariana. "Mining and logging companies 'leaving all of Chile without water'". 24 April 2013. *The Guardian*. <http://www.guardian.co.uk/global-development/2013/apr/24/mining-logging-chile-without-water?INTCMP=ILCNETTXT3487> [accessed 7 May 2013]
7. Amnesty International, the International Action Network on Small Arms (IANSA) and Oxfam International. "The Impact of guns on Women's Lives". 2005. <http://iansa-women.org/sites/default/files/newsviews/en-impact-guns-women.pdf> [accessed 13 May 2013]
8. Shannon, Lisa. "The rape of Somalia's women is being ignored". *The Guardian*. 11 October 2011. <http://www.guardian.co.uk/commentisfree/2011/oct/11/rape-somalia-women-famine> [accessed 13 May 2013]; UN Sub-Commission on the Promotion and Protection of Human Rights. "Systematic rape, sexual slavery and slavery-like practices during armed conflict". Gay J. McDougall, Special Rapporteur, 22 June 1998, E/CN.4/Sub.2/1998/13: <http://www.refworld.org/docid/3b00f44114.html> [accessed 13 May 2013]; Fisher, Siobhán, K. "Occupation of the Womb: Forced Impregnation as Genocide". *Duke Law Journal* Vol. 46, No. 1 (Oct., 1996), pp. 91-133 Published by: Duke University School of Law. <http://scholarship.law.duke.edu/cgi/viewcontent.cgi?article=3320&context=dlj> [accessed 12 May 2013]; Bunting, Annie. "Forced Marriage in Conflict Situations: Researching and Prosecuting Old Harms and New Crimes". *Canadian Journal of Human Rights* 1:1 165-185 (2012) <http://cjhr.ca/wp-content/uploads/2012/05/Bunting-Forced-Marriage-in-Conflict-Situations.pdf> [accessed 12 May 2013]
9. Valladaras, Danillo. "Army's former sex slaves testify in Guatemala". *Inter Press News Agency*. 28 September 2012. <http://www.ipsnews.net/2012/09/armys-former-sex-slaves-testify-in-guatemala/> [accessed 13 May 2013]; BBC News. "Peacekeepers 'abusing children'". 27 May 2008. http://news.bbc.co.uk/2/hi/in_depth/7420798.stm [accessed 12 May 2013]; Nichols, Michelle. "Girls as young as six raped by Congolese soldiers: U.N". 8 May 2013. *Reuters*. <http://www.reuters.com/article/2013/05/08/us-congo-democratic-un-idUSBRE9470Z520130508> [accessed 12 May 2013];
10. Fackler, Martin. "Japan Sentences 2 U.S. Sailors to Prison for Rape on Okinawa". 1 March 2013. *The New York Times*. http://www.nytimes.com/2013/03/02/world/asia/japanese-court-convicts-2-us-sailors-in-okinawa-rape.html?_r=0 [accessed 12 May 2013]; Watanabe, Teresa. "Okinawa Rape Suspect's Lawyer Gives Dark Account: Japan: Attorney of accused Marine says co-defendant admitted assaulting 12-year-old girl 'just for fun'". *Los Angeles Times*. 28 October 1995 http://articles.latimes.com/1995-10-28/news/mn-62075_1_japanese-girl [accessed 12 May 2013]

11. Tang, Alisha. "Afghan girls traded for debts, blood feuds". 10 July 2007. *USA Today*. http://usatoday30.usatoday.com/news/world/2007-07-09-afghan-girls_N.htm?csp=34 [accessed 12 May 2013]; RFE/RL's Radio Mashaal. "Swat Jirga Forces Family To Marry Off 6-Year-Old Girl To Settle Feud". 7 November 2012. *Radio Free Europe/Radio Liberty*. <http://www.rferl.org/content/pakistan-swat-jirga-marry-off-6-year-old-girl-feud/24764045.html> [accessed 12 May 2013]